

# PUREWATER

SOUTHERN CALIFORNIA

ដំណើរការកំណត់វិសាលភាពលើរបាយការណ៍  
ស្តីពីផលប៉ះពាល់ដល់បរិស្ថាន (EIR)  
របៀបចូលរួម



## មែនហើយ!

តើការកំណត់  
វិសាលភាព EIR ត្រូវ  
បានធ្វើឡើងចំពោះ  
សមាជិកសហគមន៍  
ដូចជារូបខ្ញុំដែរឬទេ?

### អ្នក!

ពិតណាស់ គឺលោកអ្នក! ហើយក្រុមគ្រួសារ អ្នកជិតខាង និងមិត្តភក្តិរបស់អ្នកត្រូវបាន  
លើកទឹកចិត្តឱ្យចូលរួមក្នុងដំណើរការកំណត់វិសាលភាព EIR របស់ Pure Water  
Southern California ។ លោកអ្នកយល់ដឹងអំពីសហគមន៍របស់អ្នក ផល  
ប៉ះពាល់ក្នុងតំបន់ដែលអាចកើតមាននិងក្តីកង្វល់ដែលយើងចង់ឱ្យប្រាកដថាលោកអ្នក  
លើកយកមកពិចារណា។ ទស្សនៈ និងធាតុចូលរបស់លោកអ្នកមានសារៈសំខាន់។

## តើ Pure Water Southern California ជាអ្វី?

Pure Water Southern  
California គឺជាកម្មវិធីកែច្នៃទឹកដែល  
នឹងផ្តល់ជូនការផ្គត់ផ្គង់ទឹកប្រកបដោយ  
និរន្តរភាពថ្មីសម្រាប់តំបន់។

Pure Water Southern California នឹងផលិតទឹកអនាម័យរហូតដល់ 150 លាន  
ហ្គាឡុងក្នុងមួយថ្ងៃ ដែលជាចំនួនមួយគ្រប់គ្រាន់សម្រាប់មនុស្ស 1.5 លាននាក់។  
កម្មវិធីនេះគឺជាកិច្ចសហការជាដៃគូរវាង The Metropolitan Water District of  
Southern California និង Los Angeles County Sanitation Districts។

ជំហានសំខាន់បន្ទាប់សម្រាប់ Pure Water Southern California គឺជាការ  
បញ្ចប់ដំណើរការវិនិច្ឆ័យកិច្ចលើបរិស្ថានរបស់ខ្លួន។ ដំណើរការវិនិច្ឆ័យកិច្ចលើបរិស្ថាន  
នឹងអនុញ្ញាតឱ្យ Metropolitan និង Sanitation Districts ស្វែងយល់ និង  
យល់ដឹងអំពីផលប៉ះពាល់សក្តានុពលរបស់កម្មវិធីទៅលើសហគមន៍ និងបរិស្ថានរបស់  
យើង។

## តើខ្ញុំមាន ពេលវេលាប៉ុន្មាន?

ដាក់បញ្ជូនមតិយោបល់លើការកំណត់  
វិសាលភាពរបស់លោកអ្នកត្រឹមថ្ងៃទី  
14 ខែវិច្ឆិកា ឆ្នាំ 2022។

## តើដំណើរការកំណត់វិសាលភាព EIR គឺជាអ្វី?

ផ្នែកដំបូងនៃដំណើរការវិនិច្ឆ័យកិច្ចលើបរិស្ថានគឺជាដំណាក់កាល  
"កំណត់វិសាលភាព" ដែលវិសាលភាពនៃ EIR ត្រូវបានបង្កើតឡើង។  
ដំណាក់កាលនៃការកំណត់វិសាលភាពត្រូវបានផ្តើមដោយសេចក្តីជូនដំណឹង  
ស្តីពីការរៀបចំដំណើរការដែលជូនដំណឹងដល់ទីភ្នាក់ងារសាធារណៈនិងភាគីដែល  
ចាប់អារម្មណ៍ រួមទាំងសមាជិកសាធារណៈថា EIR នឹងត្រូវបានរៀបចំឡើង។  
ប្រភេទនៃបញ្ហា សំណួរ និងកង្វល់ទាក់ទងនឹងបរិស្ថានដែលត្រូវសិក្សានៅក្នុង  
EIR ត្រូវបានកំណត់អត្តសញ្ញាណក្នុងដំណាក់កាលនៃការកំណត់វិសាលភាព។

## តើខ្ញុំអាចទទួលបាន ព័ត៌មានបន្ថែម នៅឯណា?

សូមចូលមើលគេហទំព័ររបស់យើងតាមរយៈ  
[www.mwdh2o.com/purewater](http://www.mwdh2o.com/purewater).  
អ្នកក៏អាចផ្ញើអ៊ីមែលមកយើងតាមរយៈ  
[purewater@mwdh2o.com](mailto:purewater@mwdh2o.com)  
ឬហៅទូរសព្ទទៅលេខ  
**213-217-7262**.

សម្រាប់ព័ត៌មានបន្ថែម៖  
ចូលមើលគេហទំព័ររបស់យើង  
[www.mwdh2o.com/purewater](http://www.mwdh2o.com/purewater)



THE METROPOLITAN WATER DISTRICT  
OF SOUTHERN CALIFORNIA



LOS ANGELES COUNTY  
SANITATION DISTRICTS  
Converting Waste Into Resources

# តើខ្ញុំចូលរួមយ៉ាងដូចម្តេច? ចូលរួមក្នុងជំហានទាំងបីនេះ!

## ជំហាន

#1



### ស្វែងយល់បន្ថែមអំពី Pure Water Southern California រួមទាំងករណីដែល គ្រឿងបរិក្ខារ និងបំពង់បង្ហូរទឹកណាមួយដែលបានស្នើឡើងស្ថិតនៅជិត ឬនៅក្នុងសហគមន៍របស់អ្នក។

- ពិនិត្យមើលការជូនដំណឹងអំពីការរៀបចំដំណើរការដែលអាចរកបាននៅលើគេហទំព័រ Pure Water Southern California ដែល រួមបញ្ចូលព័ត៌មានអំពីទឹក Pure Water និងទីតាំងនៃគ្រឿងបរិក្ខារដែលបានស្នើឡើង។
- ចូលទៅមើលគេហទំព័រ Pure Water Southern California ។
- ចូលរួមកិច្ចប្រជុំស្តីពីការកំណត់វិសាលភាពសាធារណៈ និង/ឬព្រឹត្តិការណ៍សហគមន៍តាមអ៊ិនធឺណិត។ កាលបរិច្ឆេទ ម៉ោង និង ទីកន្លែងនៃព្រឹត្តិការណ៍ទាំងនេះត្រូវបានបង្ហាញនៅលើគេហទំព័ររបស់យើង។ ព័ត៌មានបន្ថែមត្រូវបានផ្តល់ជូនក្នុងជំហានទី 3 ខាងក្រោម។

## ជំហាន

#2



### រៀបចំមតិយោបល់លើការកំណត់វិសាលភាពរបស់លោកអ្នក

នៅពេលរៀបចំមតិយោបល់លើការកំណត់វិសាលភាពរបស់លោកអ្នក សូមពិចារណាពីរបៀបដែល Pure Water Southern California អាច មានផលប៉ះពាល់ដល់សហគមន៍ និងបរិស្ថាន។ សូមគិតអំពីការសាងសង់ និងប្រតិបត្តិការរយៈពេលវែងនៃគ្រឿងបរិក្ខារ ហើយពិចារណាអំពីការយល់ដឹង ជាក់លាក់ណាមួយដែលអ្នកអាចនឹងមាន។ សូមចែករំលែកផងដែរនូវគំនិតផ្សេងៗសម្រាប់ជម្រើស និងផែនការដែលអាចជួយកាត់បន្ថយផលប៉ះពាល់ ដែលអាចកើតមាន។

ប្រធានបទសក្តានុពលដែលត្រូវពិចារណារួមមាន៖ សេវាភ័ណវិទ្យា កសិកម្ម និងរុក្ខាប្រមាញ់ គុណភាពខ្យល់ ធនធានជីវសាស្ត្រ ធនធានវប្បធម៌ ថាមពល ការបំបាត់ខ្លួនផ្ទះកញ្ចក់ គ្រោះថ្នាក់ និងសម្ភារៈដែលបង្កគ្រោះថ្នាក់ ជលសាស្ត្រ និងគុណភាពទឹក ការប្រើប្រាស់ដី និងការរៀបចំផែនការ ភូគព្ភសាស្ត្រ និងដី (រាប់បញ្ចូលទាំងធនធានជីវសាស្ត្រ/ធនធាន) ធនធានបរិស្ថាន ប្រជាជន និងលំនៅឋាន សេវាសាធារណៈ ការកម្សាន្ត ការ ដឹកជញ្ជូន ធនធានវប្បធម៌កុលសម្ព័ន្ធ ប្រព័ន្ធប្រើប្រាស់ទឹកភ្លៀង និងសេវាកម្ម និងភ្លៀងឆេះព្រៃ

## ជំហាន

#3



### ដាក់បញ្ជូនមតិយោបល់លើការកំណត់វិសាលភាពរបស់លោកអ្នក

@ សូមផ្ញើមតិអ៊ីមែល ep@mwdh2o.com ហើយប្រើ Pure Water Southern California ក្នុងប្រអប់កម្មវត្ថុ

✉ ផ្ញើសំបុត្រទៅកាន់  
អ្នកស្រី Ana Reyes  
The Metropolitan Water District of Southern California Environmental Planning Section  
P.O. Box 54153  
Los Angeles, CA 90054-0153

🌐 ដាក់បញ្ជូនតាមរយៈផលិតផលបញ្ចេញមតិយោបល់អនឡាញនៅលើគេហទំព័ររបស់ Pure Water Southern California

👥 ផ្តល់មតិយោបល់ដោយពាក្យសម្តីដោយចូលរួមក្នុងការប្រជុំ ស្តីពីការកំណត់វិសាលភាពសាធារណៈតាមអ៊ិនធឺណិត។ ការបកប្រែផ្ទាល់ជាភាសាអេស្ប៉ាញនឹងត្រូវបានផ្តល់ជូន។ ការបកប្រែផ្ទាល់ជាភាសាផ្សេងទៀតអាចត្រូវបានផ្តល់ជូនតាម ការស្នើសុំ។ សូមផ្ញើអ៊ីមែលតាមភាសារបស់អ្នកទៅកាន់ purewater@mwdh2o.com យ៉ាងតិច 72 ម៉ោងមុន ការប្រជុំ។

### ទស្សនាស្តង់បស់យើងនៅក្នុងព្រឹត្តិការណ៍សហគមន៍ដែលនៅជិតលោកអ្នក៖

ថ្ងៃសៅរ៍ ទី 1 ខែតុលា ពិធីបុណ្យ Carson Jazz  
ឧទ្យាន Anderson

ថ្ងៃសុក្រ ទី 7 ខែតុលា ពិធីបុណ្យ Azusa Golden Days  
ឧទ្យាន Memorial

ថ្ងៃសៅរ៍ ទី 15 ខែតុលា Water Fest  
ឧទ្យាន Arcadia County

ថ្ងៃសៅរ៍ ទី 22 ខែតុលា Water Harvest  
Edward C. Little Water  
Recycling Facility, El Segundo

ថ្ងៃព្រហស្បតិ៍ ទី 3 ខែវិច្ឆិកា, Long Beach Uptown  
Farmers Market  
Atlantic Ave & E. 46th St

### ការកំណត់វិសាលភាពជាសាធារណៈតាមអ៊ិនធឺណិត កាលបរិច្ឆេទ និងពេលវេលាប្រជុំ៖

- ថ្ងៃពុធ ទី 12 ខែតុលា ម៉ោង 6 ល្ងាច។
- ថ្ងៃអង្គារ ទី 18 ខែតុលា ម៉ោង 12 ថ្ងៃត្រង់។
- ថ្ងៃព្រហស្បតិ៍ ទី 27 ខែតុលា ម៉ោង 7 យប់។
- ថ្ងៃសៅរ៍ ទី 29 ខែតុលា ម៉ោង 10:00 ព្រឹក។

## តើមានជំហានអ្វីខ្លះ នៅក្នុងដំណើរការ វិនិច្ឆ័យកិច្ចលើ បរិស្ថាន?

ក្នុងអំឡុងពេលដំណើរការវិនិច្ឆ័យ កិច្ចលើបរិស្ថាន Metropolitan និង Sanitation Districts នឹង រៀបចំ EIR។ ការអភិវឌ្ឍ EIR រួមមានជំហានសំខាន់ៗចំនួនបី និង ឱកាសចូលរួមជាសាធារណៈ។

#1 **ការកំណត់វិសាលភាព** - ក្នុងដំណាក់កាលនេះ ប្រភេទនៃបញ្ហា សំណួរ និងកង្វល់ទាក់ទងនឹងបរិស្ថានដែល ត្រូវសិក្សាក្នុងវិសាលភាពនៃ EIR ត្រូវបានកំណត់ឲ្យឃើញ ។ គំនិត និងទស្សនៈរបស់លោកអ្នកមាន សារៈសំខាន់ ពីព្រោះមតិកែលម្អដែលបានផ្តល់នឹងត្រូវបានពិចារណាក្នុងការរៀបចំសេចក្តីព្រាង EIR។ ការកំណត់វិសាលភាពត្រូវបានកំណត់ពេលសម្រាប់ថ្ងៃទី 30 ខែកញ្ញា ដល់ថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2022។

#2 **សេចក្តីព្រាង EIR** - របាយការណ៍សេចក្តីព្រាងនឹងត្រូវបានដាក់បង្ហាញឱ្យសាធារណៈជនពិនិត្យមើល ដើម្បីអនុញ្ញាតឱ្យសមាជិកសហគមន៍មានឱកាសផ្តល់មតិកែលម្អ និង មតិយោបល់។ បុគ្គលិករបស់ Metropolitan នឹងពិនិត្យមើលមតិយោបល់ រៀបចំការ ឆ្លើយតប និងកែប្រែ EIR តាមតម្រូវការ។ ការចេញផ្សាយសេចក្តីព្រាង EIR ត្រូវបានគ្រោងសម្រាប់រដូវក្តៅ 2023។

#3 **EIR ចុងក្រោយ** - ក្រុមប្រឹក្សាភិបាលរបស់ Metropolitan នឹង ពិនិត្យមើល និងពិចារណាលើការបញ្ជាក់លើ EIR ចុងក្រោយ ក្នុងអំឡុងពេល កិច្ចប្រជុំក្រុមប្រឹក្សាដែលនឹងត្រូវឡើងជាសាធារណៈ។ ការបញ្ជាក់លើ EIR ចុងក្រោយ ត្រូវបានគ្រោងថានឹងធ្វើឡើងនៅដើមឆ្នាំ 2024។

